

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២

គោលដៅយុទ្ធសាស្ត្រចម្បងរបស់ រ.ទ.ស.ក មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
វិភាគថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក និង
បន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។
ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: (៨៥៥)២៣ ៧២៤០៤៦
លេខទូរសារ: (៨៥៥)២៣ ៤២៧៦៥៧



អ៊ីមែល:
ir@ppwsa.com.kh




ISO 2531
1400

ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២០
ទ្រព្យសកម្មសរុប (ពាន់រៀល)		២.៦០៦.៩៧៧.១៤៣	២.៣០៦.៨០៦.១៧៤	១.៨៦៤.៦១៨.១៤០
បំណុលសរុប (ពាន់រៀល)		១.៣៥៨.២៩៧.៩២២	១.១៤០.១៧៧.៩៦១	៨៨២.៥៦៥.៤៨៣
មូលធនសរុប (ពាន់រៀល)		១.២៤៨.៦៧៩.២២១	១.១៦៦.៦២៨.២១៣	៩៨២.០៥២.៦៥៧
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២២	ត្រីមាសទី៣ ឆ្នាំ២០២១	ត្រីមាសទី៣ ឆ្នាំ២០២០
ចំណូលសរុប (ពាន់រៀល)		៩១.៩០៣.៨៥៤	១១៥.២៨២.៥៦២	៨៦.៥៨៥.០៧១
ចំណេញមុនបង់ពន្ធប្រាក់ចំណូល (ពាន់រៀល)		៣៤.៥៦៦.៣៩៦	៦៧.៨៨១.៤៦២	៣១.០៧៥.២៨៤
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ (ពាន់រៀល)		២៨.០១១.៩២៦	៥៩.៧៣៨.៦៨០	២៧.១៤០.៨៤២
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)		២៨.០១១.៩២៦	៥៩.៧៣៨.៦៨០	២៧.១៤០.៨៤២
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២០
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	១,៨៦	១,៦៥	១,០៨
	អនុបាតចរន្តលឿន (ចំនួនដង)	១,២៣	១,១១	០,៦៨
អនុបាតចំណេញភាព	អនុបាតចំណេញរៀបរយ ទ្រព្យសកម្ម (ភាគរយ)	១,០៩	២,៧៤	១,៥៧
	អនុបាតចំណេញរៀបរយ មូលធន (ភាគរយ)	២,២៧	៥,៣៦	២,៨៦
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៤២,៨២	៥៧,០៨	៤៣,៧៧
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	៣០,៤៨	៥១,៨២	៣១,៣៥
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ (រៀល)	៣២២,០៨	៦៨៦,៨៦	៣១២,០៦
អនុបាតលទ្ធភាពសង់ការប្រាក់ (ចំនួនដង)		៣,៧៣	៦២,៣៥	៥,៣៦

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជាដុល្លារ) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានដុល្លារ)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ (លានដុល្លារ)



សមាសភាព

ក្រុមប្រឹក្សានិបាល



ឯកឧត្តម អ៊ឺ សុថា
 រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
 បច្ចេកវិទ្យា និងនវានុវត្តន៍
 ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ឺ នាំង
 អគ្គនាយក
 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ឺ សាត់
 រដ្ឋលេខាធិការ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ទួន ថារ៉ុត
 អភិបាលរងនៃគណៈអភិបាល
 រាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ម៉ា ស្ថាវ៉ាវីន
 តំណាងនិយោជិត
 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ណាំ ចន្ទី
 អភិបាលមិនប្រតិបត្តិកំណាង
 ភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ស្រេង សំឱក
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ុំ សុថា
រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងត្រីមាសទី៣ឆ្នាំ២០២២ នេះ

“ ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាលជាមួយ នឹងការឧបត្ថម្ភគាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជន នៃទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់ទីក្រុងទាំងពីរ។ ”

ក្នុងត្រីមាសទី៣នេះ រ.ទ.ស.ភ បានទទួលចំណូលសរុប ៩១.៩០៣.៨៥៨ពាន់រៀល និង ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូលចំនួន ៣៤.៥៦៦.៣៩៦ពាន់រៀល។ លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក មានចំនួន ២៨.០១១.៩២៦ពាន់រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic Earnings per Share) ៣២២,០៨រៀល។

រ.ទ.ស.ភ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។

សហប្រតិបត្តិការលើផ្នែកបច្ចេកទេសពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្មអាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទ ដើម្បីកាត់បន្ថយថ្លៃដើមទឹក ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត ២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាពដែលអាចទទួលបានទានបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ នេះ យើងបានដាក់បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាត សរុបប្រវែង៨៦.៩៥៩,៧៣ម៉ែត្រ និងផលិតបានចំនួន៦២.៩០៣.៨៩៥ម^៣ កំណើនអតិថិជនក្នុងគ្រា បានចំនួន ៥.២៧៦បណ្តាញ ក្នុងនោះអតិថិជនចំណូលទាបចំនួន៣៥៩បណ្តាញ, អត្រាទឹកបាត់បង់ស្ថិតក្នុងកម្រិត ៨,៥០%។

ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល

លទ្ធផលអនុវត្តរបស់ក្រុមប្រឹក្សាភិបាលលើកទី១៥ អាណត្តិទី៧ របស់ រ.ទ.ស.ភ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ របស់ រ.ទ.ស.ភ បានបើកសម័យប្រជុំលើកទី១៥ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី តាម Online ដោយប្រើកម្មវិធី ZOOM ដែលមានរបៀបវារៈ ដូចខាងក្រោម ៖

- ១) សំណើសុំពិនិត្យ-អនុម័តជម្រះចេញពីបញ្ជីនូវសន្និធិសម្ភារ-បរិក្ខារ ដែលបាត់បង់និងខូចគុណភាពដែលទទួលបានពីរដ្ឋាករទឹកខេត្តព្រះសីហនុ
- ២) សំណើសុំពិនិត្យ-អនុម័តគម្រោងសិក្សាបឋមសមិទ្ធិលទ្ធភាពនៃបច្ចេកវិទ្យាឈ្លាសវៃក្នុងការគ្រប់គ្រងចែកចាយទឹកនៅកម្ពុជា (Smart Water Management System)
- ៣) សំណើសុំអនុសាសន៍ណែនាំទៅលើបំណុលថ្លៃប្រើប្រាស់ទឹករបស់ក្រសួងការពារជាតិ
- ៤) របាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២២ (៨ខែបូក៤ខែប៉ាន់ស្មាន) និងសំណើសុំពិនិត្យ-អនុម័តលើគម្រោងផែនការសហគ្រាស និងទុនវិនិយោគឆ្នាំ២០២៣
- ៥) របាយការណ៍ស្តីពីលទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២២ និងសំណើសុំពិនិត្យ-អនុម័ត លើគម្រោងផែនការលទ្ធកម្មឆ្នាំ២០២៣
- ៦) របាយការណ៍ស្តីពីមូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២២ និងសំណើសុំពិនិត្យ-អនុម័តលើគម្រោងប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមឆ្នាំ២០២៣
- ៧) របាយការណ៍ស្តីពីលទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៣ ឆ្នាំ២០២២
- ៨) ផ្សេងៗ
 - ក) សំណើសុំពិនិត្យ-អនុម័តជាគោលការណ៍លើដំណោះស្រាយបំណុលរបស់អភិបាលនិងមន្ត្រី-និយោជិតដែលបានខ្ចីទិញភាគហ៊ុន រ.ទ.ស.ភ ក្នុងដំណាក់កាល IPO
 - ខ) គោលការណ៍ណែនាំស្តីពីការជ្រើសតាំងអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិគំណាងភាគហ៊ុនិកឯកជន របស់សហគ្រាសសាធារណៈបោះផ្សាយលក់មូលបត្រជាសាធារណៈ
 - គ) របាយការណ៍ស្តីពីអាណត្តិបច្ចុប្បន្នរបស់ក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ ។

រ.ទ.ស.ភ មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយនឹងការពង្រីកសមត្ថភាពប្រព្រឹត្តកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណាក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ និងតាំងចិត្តខ្ពស់ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ យើងគ្រោងផលិតទឹកស្អាត ៥៨.៥៨៥.៥៣៦ម^៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៦១គីឡូម៉ែត្រ និងគ្រោងចំណូលសរុប ចំនួន ៨៣.៦៥១.១២៥.០០០រៀល និងចំណាយសរុបចំនួន ៥៣.៨០៩.៨៥៦.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។


សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងនូវសេចក្តីដឹងគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល អាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយ័តកម្មលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះ រ.ទ.ស.ភ ។

សេចក្តីថ្លែងអំណរគុណ (ត)

យើងក៏មានមោទនភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់របស់ រ.ទ.ស.ក ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញឱ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

ថ្ងៃ ចន្ទ ៧ ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កើត ឆ្នាំ ២០២២



ឆុំ សុផា

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ខ- លក្ខណៈនៃធុរកិច្ច	១
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	២
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	២
ខ- រចនាសម្ព័ន្ធចំណូល	៤
ផ្នែកទី៣: របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៥
ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៧
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៧
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើប្រាក់ចំណេញ	១១
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១២
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១២
ង- ផលប៉ះពាល់នៃអតិផរណា	១២
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាល	១៣
ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	១៣

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អគ្គសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- ◆ លេខកូដស្តង់ដារ: KH1000010004
- ◆ ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)៣១ ៣២២ ៦៣៤៥
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាប័ណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២អនក្រ.បក កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.រ. កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ឡុង ណារ៉ុ**

ខ- លក្ខណៈនៃធុរកិច្ច

- ◆ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ◆ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និង ធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ◆ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ◆ ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និង ហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។
- ◆ ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
- ◆ បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។
- ◆ វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក។
- ◆ ប្រៀបធៀបបែបបទស្រាវជ្រាវជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។
- ◆ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ក.១.១- លទ្ធផលការងារប្រព្រឹត្តកម្ម

➢ ការងារប្រព្រឹត្តកម្មទឹកស្អាតនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មានដូចក្នុងតារាងខាងក្រោម៖


បរិយាយ	ផែនការ (គិតជាម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រគូប)	អត្រា (គិតជា %)
រោងចក្រភូមិព្រែក	១៤.៦៣០.០០០	១៦.១២៨.៧១៧	១១០
រោងចក្រជ្រោយចង្វារ	១៥.១៨៦.៥០០	១៦.២៩០.៩៧០	១០៧
រោងចក្រចំការមន	៤.៧៧០.៥០០	៥.៤៣២.២៣០	១១៤
រោងចក្រនិរោធ	២៤.០៧៣.០០០	២៤.៨៧៨.៥២០	១០៣
រោងចក្រម្តេច	៩៩.៦៣៦	១០៩.៥៩៤	១១០
រោងចក្រត្បូងឃ្មុំ	១០១.២០០	៦៣.៨៦៤	៦៣
សរុប	៥៨.៨៦០.៨៣៦	៦២.៩០៣.៨៩៥	១០៧

➢ គុណភាពទឹកតាមបណ្តារោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	WHO	រោងចក្រ ភូមិព្រែក	រោងចក្រ ជ្រោយចង្វារ	រោងចក្រ ចំការមន	រោងចក្រ និរោធ	រោងចក្រ ម្តេច	រោងចក្រ ត្បូងឃ្មុំ	បណ្តាញចែកចាយ
ភាពល្អក់	NTU	≤ ៥	០,៦២	០,៦៧	០,១៥	០,៥២	០,៤៥	០,៦០	០,៦៣
តម្លៃប៉េហាស់	pH	៦,៥ - ៨,៥	៧,៣៥	៧,៣៩	៧,៥១	៧,១៩	៧,០៩	៧,៤៣	៧,២៨
ក្លរូសេរី	mg/l	០,១ - ១	១,៦៦	១,៣៣	១,៣០	១,៥២	១,១៨	០,៨៥	០,៦០
ក្លរូសរុប	mg/l	<២	១,៨៦	១,៤៩	១,៤៦	១,៦៥	១,៤៣	១,០៤	០,៧២
មេរោគកូលីហ្វរម	cfu/100ml	០	០	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០

ក.១.២- លទ្ធផលការងាររៀបចំប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)




ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារប្រព្រឹត្តកម្មប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.១.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់

អត្រាទឹកបាត់បង់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២ មានអត្រា ៨,៥០% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។


ក្រាហ្វិចបង្ហាញពីអត្រាទឹកបាត់បង់ពីឆ្នាំ២០០៥ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ (គិតជាភាគរយ)



ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប

បណ្តាញអតិថិជនមានចំណូលទាបក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ




ក.២.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០១៩	២០១៩	២០២០	២០២១	ត្រីមាសទី៣ ២០២២	
	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ភាគរយ)
ជីវភាព	៣០១.៨៣៤	៣២១.២១២	៣៣៣.០៩៩	៣៥០.៤៦៣	៣៥៨.៧៧០	៨០,១៤០០
អាជីវកម្ម	៥៨.៧៨៩	៦២.៣៦៦	៦៨.១៣៦	៧៤.៣៤៤	៨២.១៩៣	១៨,៣៥៩៨
អង្គការរដ្ឋ	៦៦៤	៦៩៦	៧៤៤	៨២៣	៩០៧	០,២០២៦
អ្នកលក់ទឹក	០៧	០៧	១០	១១	៩	០,០០២០
តំណាងចែកចាយ	២១	១៧	១៤	១៦	៥	០,០០១១
Standpipe	១៤	១៧	១៧	១៦	១៦	០,០០៣៦
បន្ទប់ជួល	៥.៧០៣	៥.៧៥២	៥.៧៥៩	៥.៧២៨	៥.៧៧៩	១,២៩០៩
សរុប	៣៦៧.០៣២	៣៩០.០៦៧	៤០៧.៧៧៩	៤៣១.៤០១	៤៤៧.៦៧៩	

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



ខ- ចំណូលសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី៣ ឆ្នាំ២០២២		ត្រីមាសទី៣ ឆ្នាំ២០២១		ត្រីមាសទី៣ ឆ្នាំ២០២០	
		(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៧៧.០០២.៣៥៦	៨៣,៧៨	៧០.៥៣៨.៣៤០	៦១,១៩	៧១.០៥៣.៧៨៩	៨២,០៦
២	កម្រៃពីសេវាសាងសង់	៤.៦៧៤.៦៣២	៥,០៩	៧.៥០៣.៤៤១	៦,៥១	៧.៨៣៨.១២០	៩,០៥
៣	ចំណូលពីការប្តូររូបិយបណ្ណ-សុទ្ធ	៣៣១.០០៤	០,៣៦	៣៧៧.៨៦០	០,៣៣	-	-
៤	ចំណូលផ្សេងៗ	៩.៨៩៥.៨៦៦	១០,៧៧	៣៦.៨៦២.៩២១	៣១,៩៨	៧.៦៩៣.១៦២	៨,៨៩
	ចំណូលសរុប	៩១.៩០៣.៨៥៨		១១៥.២៨២.៥៦២		៨៦.៥៨៥.០៧១	

ផ្នែកទី៣:

**របាយការណ៍ហិរញ្ញវត្ថុដែលបាន
ត្រួតពិនិត្យឡើងវិញដោយដោយ
សវនករឯករាជ្យ**

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

ត្រូវបានក្រាស់ជូនដោយសម្ព័ន្ធទី១

ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

១.១.ស.ភ មានចំណូល៣ប្រភេទធំៗគឺចំណូលបានមកពីការលក់ទឹក សេវាសាងសង់ និងចំណូលផ្សេងៗ៖

- ចំណូលបានមកពីការលក់ទឹករួមមាន៖ ចំណូលពីការប្រើប្រាស់ប្រភេទជីវភាព អាជីវកម្ម ឧស្សាហកម្ម អង្គការរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បបរមាវិភាជន៍ និងឥណទានហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាសាងសង់៖ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹកដែល ១.១.ស.ភ បានសាងសង់ជូនក្រុមហ៊ុនសំណង់មួយ។

- ចំណូលផ្សេងៗរួមមាន៖ ចំណូលបានមកពីការថែទាំនាឡិកា លក់សម្ភារតបណ្តាញទឹក ការដាក់ពិន័យលើការប្រើប្រាស់ទឹកពុំមានការអនុញ្ញាតពី ១.១.ស.ភ និងផ្សេងៗ។

- **ចំណូលថែទាំនាឡិកា**៖ គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាទឹកក្នុងអំឡុងវដ្តនៃការគិតប្រាក់ ហើយត្រូវបានកាត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក**៖ គឺជាចំណូលទទួលបានពីការលក់នាឡិកាស្នូងទឹក បំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ**៖ គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី ១.១.ស.ភ។
- **ចំណូលផ្សេងៗ**៖ គឺជាចំណូលទទួលបានមកពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ។ ក្រៅពីនោះ គឺជាចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំលូទឹកស្អុយរបស់សាលារាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២២ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០២១ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	៩១.៩០៣.៨៥៨	១១៥.២៨២.៥៦២	(២៣.៣៧៨.៧០៤)	(២០,២៨%)

១.១.ស.ភ មានចំណូលសរុប ៩១.៩០៣.៨៥៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និង ១១៥.២៨២.៥៦២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទឹកប្រាក់ថយចុះចំនួន ២៣.៣៧៨.៧០៤.០០០រៀល ស្មើនឹង២០,២៨%។ យើងបានឃើញថាកត្តាចម្បងនៃការថយចុះចំណូលនេះគឺដោយសារចំណូលផ្សេងៗបានថយចុះប្រមាណ ២៦.៩៦៧.០៥៥.០០០រៀល ស្មើនឹង ៧៣,១៥% ដែលការថយចុះនេះបណ្តាលមកពីការលើកលែងការទូទាត់ភាគលាភជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៣៦.៣៧២.១៧៧.០០០រៀល ក្នុងការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២១ និងចំណាយការប្រាក់-សុទ្ធបានកើនឡើងប្រមាណ ៦.៨៧១.៥៤៩.០០០រៀល ស្មើនឹង ៣៣០,០៧%។

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ ១.១.ស.ភ មានដូចខាងក្រោម៖

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២២ (ពាន់រៀល)	ភាគរយ	ត្រីមាសទី៣ ឆ្នាំ២០២១ (ពាន់រៀល)	ភាគរយ
ចំណូលថ្លៃលក់	៧៧.០០២.៣៥៦	៨៣,៧៨	៧០.៥៣៨.៣៤០	៦១,១៩
ចំណូលពីសេវាសាងសង់	៤.៦៧៤.៦៣២	៥,០៩	៧.៥០៣.៤៤១	៦,៥១
ចំណូលពីការប្តូររូបិយប័ណ្ណ-សុទ្ធ	៣៣១.០០៤	០,៣៦	៣៧៧.៨៦០	០,៣៣
ចំណូលផ្សេងៗ	៩.៨៩៥.៨៦៦	១០,៧៧	៣១.៨៦២.៩២១	៣១,៩៨

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក (ត)

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២២		ត្រីមាសទី៣ ឆ្នាំ២០២១		បម្រែបម្រួល		ភាគរយ
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	
	ម ^៣	ពាន់រៀល	ម ^៣	ពាន់រៀល	ម ^៣	ពាន់រៀល	
ជីវភាព	២៩.៧១០.២០០	២៩.៧៨៩.៥១៥	២៦.៧៤០.៥៦០	២៩.៤០២.៣២៩	២.៩៦៩.៦៤០	៣៨៧.១៨៦	១,៣២%
អាជីវកម្ម	២១.៤១៧.១០៦	៣៦.៨៦៨.៤៤០	១៨.២៨៤.៦៣៧	៣១.០៥៤.១៥១	៣.១៣២.៤៦៩	៥.៨១៤.២៨៩	១៨,៧២%
គ្រឹះស្ថានសាធារណៈ	២.៧២៩.២៦៩	៥.០៧៦.២៤១	២.១៩៨.២៥២	៣.៣៤៩.៨២៦	៥៣១.០១៧	១.៧២៦.៤១៥	៥១,៥៤%
តំណាងចែកចាយ/ បន្ទប់ជួល	៣.៥៤១.៧៧៥	២.៦៤៦.០១២	២.៧៩៥.២៧៥	២.១៧៧.០០៩	៧៤៦.៥០០	៤៦៩.០០៣	២១,៥៤%

• **ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទជីវភាព)**

រ.ទ.ស.ភ មានចំណូលថ្លៃលក់ទឹក ប្រភេទជីវភាពបានចំនួន ២៩.៧៨៩.៥១៥.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និង ២៩.៤០២.៣២៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទឹកប្រាក់កើនឡើងចំនួន ៣៨៧.១៨៦.០០០រៀល ស្មើនឹង១,៣២%។ យើងឃើញថាការកើនឡើងនេះដោយសារបរិមាណប្រើប្រាស់ទឹកក្នុង១បណ្តាញក្នុង១ខែ បានកើនឡើងចំនួន ០,៩៤ម^៣ ពី ២៧,៣៣ម^៣ ទៅ ២៨,២៧ម^៣ ហើយថ្លៃលក់ទឹកមធ្យមបានថយចុះចំនួន ១៥,៥៤រៀល/ម^៣ ពី ១.០១៨,២១រៀល/ម^៣ មកត្រឹម ១.០០២,៦៧រៀល/ម^៣ ។ ដោយឡែកចំនួនអតិថិជនបានកើនឡើងចំនួន១០.៨០៤បណ្តាញ ពី ៣៤៧.៩៦៦បណ្តាញ ទៅ ៣៥៨.៧៧០ បណ្តាញ។

• **ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)**

រ.ទ.ស.ភ មានចំណូលថ្លៃទឹកប្រភេទអាជីវកម្មចំនួន ៣៦.៨៦៨.៤៤០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និង ៣១.០៥៤.១៥១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ ដែលមានទឹកប្រាក់កើនឡើងចំនួន ៥.៨១៤.២៨៩.០០០រៀល ស្មើនឹង ១៨,៧២%។ យើងឃើញថាការកើនឡើងនេះដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ១១.២៧៧បណ្តាញ ពី ៧០.៨៥២បណ្តាញ ទៅ ៨២.១២៩បណ្តាញ។ ថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ៦,៨៣រៀល/ម^៣ ពី ១.៧១៤,៦២រៀល/ម^៣ ទៅ ១.៧២១,៤៥រៀល/ម^៣ និង បរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ១៨,១៧ម^៣ ពី ៨៩,៨៧ម^៣ ទៅ ១០៨,០៤ម^៣។

• **ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់គ្រឹះស្ថានសាធារណៈ (ប្រភេទអង្គការរដ្ឋ)**

រ.ទ.ស.ភ មានចំណូលថ្លៃលក់ទឹកប្រភេទគ្រឹះស្ថានសាធារណៈចំនួន៥.០៧៦.២៤១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និង ៣.៣៤៩.៨២៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទឹកប្រាក់កើនឡើងចំនួន ១.៧២៦.៤១៥.០០០រៀល ស្មើនឹង៥១,៥៤%។ ការកើនឡើងនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ៩,៩៣ម^៣ ពី ៨៦៦,៧៦ម^៣ ទៅ ៨៧៦,៦៩ម^៣ ដោយឡែកចំនួនអតិថិជនបានកើនឡើងចំនួន ៨៥បណ្តាញ ពី ៨២២បណ្តាញ ទៅ៩០៧បណ្តាញ។

• **ចំណូលបានពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួល**

រ.ទ.ស.ភ. មានចំណូលពីការលក់ទឹកស្អាតជូនបន្ទប់ជួល ចំនួន ២.៦៤៦.០១២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និង ២.១៧៧.០០៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទឹកប្រាក់កើនឡើងចំនួន ៤៦៩.០០៣.០០០រៀល ស្មើនឹង២១,៥៤%។ យើងឃើញថាការកើនឡើងនេះដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ២៤បណ្តាញ ពី ៥.៧៨៥បណ្តាញ ទៅ ៥.៨០៩ បណ្តាញ បរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ២២,៧០ម^៣ ពី ១៦០,៨៩ម^៣ ទៅ ១៨៣,៥៩ម^៣ និងថ្លៃលក់ទឹកជាមធ្យមបានថយចុះចំនួន ៣១,៧៣រៀល/ម^៣ ពី ៧៧៨,៨២រៀល/ម^៣ មកត្រឹម ៧៤៧,០៩រៀល/ម^៣ ។

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទ ដូចនេះពុំមាន ការបង្ហាញ ឲ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឲ្យយើងធ្វើការពិភាក្សា និងវិភាគលើ ចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល (ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគនៃចំណាយប្រតិបត្តិការ យើងលើកយកតែចំណាយរំលស់ទ្រព្យសកម្មរូបីនិងអរូបី ចំណាយលើការប្រើប្រាស់អគ្គិសនី និងចំណាយលើប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល ចំណាយវត្ថុធាតុដើមសម្រាប់ប្រព្រឹត្តិកម្មទឹកស្អាត ចំណាយសេវាសាងសង់ ចំណូល (ចំណាយ) ការប្រាក់ យកមកពិភាក្សាដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២២ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០២១ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	៩១.៩០៣.៨៥៨	១១៥.២៨២.៥៦២	(២៣.៣៧៨.៧០៤)	(២០,២៨%)
ចំណាយរំលស់លើ ទ្រព្យសកម្មរូបី និងអរូបី	(១៤.៨៤៩.០៦២)	(១៤.៣២២.៧៥៥)	(៥២៦.៣០៧)	(៣,៦៧%)
ចំណាយការប្រើប្រាស់អគ្គិសនី	(៩.២៧៨.៣៦៦)	(៩.៤៨៣.១៨២)	(២០៤.៨១៦)	(២,១៦%)
ចំណាយប្រាក់បៀវត្សរ៍ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	(១៦.៥៧៨.៣៥៧)	(១៥.២៤៨.០៧៦)	(១.៣៣០.២៨១)	(៨,៧២%)
ចំណាយវត្ថុធាតុដើមសម្រាប់ ផលិតទឹកស្អាត	(៣.៤៧០.៩០៧)	(២.២៩៥.៣០១)	(១.១៧៥.៦០៦)	(៥១,២២%)
ចំណាយសេវាសាងសង់	(២.៩៨៩.៨៨៧)	(២.៨៤៤.៦៦៩)	(១៤៥.២១៨)	(៥,១០%)
ចំណូលការប្រាក់	៥.៧៥២.២៧៨	៣.១៣៧.១២២	២.៦១៥.១៥៦	៨៣,៣៦%
ចំណាយការប្រាក់	(១០.៥៤១.៩៦២)	(១.០៥៥.២៥៧)	(៩.៤៨៦.៧០៥)	(៨៩៨,៩៩%)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៣៤.៥៦៦.៣៩៦	៦៧.៨៨១.៤៦២	(៣៣.៣១៥.០៦៦)	(៤៩,០៨%)

រ.ទ.ស.ភ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណូលចំនួន ៣៤.៥៦៦.៣៩៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និង ៦៧.៨៨១.៤៦២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទឹកប្រាក់ថយចុះចំនួន ៣៣.៣១៥.០៦៦.០០០រៀល ស្មើនឹង៤៩,០៨%។ យើងបានឃើញថាកត្តាចម្បងនៃការថយចុះ ចំណេញមុនបង់ពន្ធលើប្រាក់ចំណូលនេះគឺដោយសារ ចំណូលផ្សេងៗបានថយចុះប្រមាណ ២៦.៩៦៧.០៥៥ពាន់រៀល ស្មើនឹង ៧៣,១៥% ដែលការថយចុះនេះបណ្តាលមកពីការលើកលែងការទូទាត់ភាគលាភជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៣៦.៣៧២.១៧៧.០០០រៀល ក្នុងការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២១ និងចំណាយការប្រាក់-សុទ្ធបានកើនឡើងប្រមាណ ៦.៨៧១.៥៤៩ពាន់រៀល ស្មើនឹង ៣៣០,០៧%។

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធ លើប្រាក់ចំណូលអត្រា ២០%។ ដោយឡែកពន្ធលើប្រាក់ចំណូលដែលជាប់អត្រា ២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ត)

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២២ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០២១ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណេញមុនបង់ពន្ធ (ក)	៣៤.៥៦៦.៣៩៦	៦៧.៨៨១.៤៦២	(៣៣.៣១៥.០៦៦)	(៤៩,០៨%)
ចំណាយពន្ធលើប្រាក់ចំណូល (ខ)	(៦.៥៥៤.៤៧០)	(៨.១៤២.៧៨២)	១.៥៨៨.៣១២	១៩,៥១%
ចំណេញក្នុងការិយបរិច្ឆេទ	២៨.០១១.៩២៦	៥៩.៧៣៨.៦៨០	(៣១.៧២៦.៧៥៤)	(៥៣,១១%)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	២៨.០១១.៩២៦	៥៩.៧៣៨.៦៨០	(៣១.៧២៦.៧៥៤)	(៥៣,១១%)
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ ចំណេញ (ខ)/(ក)	១៨,៩៦%	១២%		

រ.ទ.ស.ក មានចំណេញក្នុងការិយបរិច្ឆេទចំនួន ២៨.០១១.៩២៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ និង ៥៩.៧៣៨.៦៨០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលទឹកប្រាក់នេះមានការថយចុះប្រមាណ ៣១.៧២៦.៧៥៤.០០០រៀល ស្មើនឹង ៥៣,១១%។ យើងបានឃើញថាកត្តា ចម្បងនៃការថយចុះ ចំណេញមុនបង់ពន្ធលើប្រាក់ចំណូលនេះគឺដោយសារ ចំណូលផ្សេងៗបានថយចុះប្រមាណ ២៦.៩៦៧.០៥៥ពាន់រៀល ស្មើនឹង ៧៣,១៥% ដែលការថយចុះនេះបណ្តាលមកពីការលើកលែងការទូទាត់ភាគលាភជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៣៦.៣៧២.១៧៧.០០០រៀល ក្នុងការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២១ និងចំណាយ ការប្រាក់-សុទ្ធបានកើនឡើងប្រមាណ ៦.៨៧១.៥៤៩ពាន់រៀល ស្មើនឹង ៣៣០,០៧%។

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ស្ថានភាពអូសបន្លាយពេលនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបន្តធ្វើអោយប៉ះពាល់ដល់ការរីកចំរើននៃ សេដ្ឋកិច្ចពិភពលោក និងនៅក្នុងតំបន់ផងដែរ ប៉ុន្តែទោះជាយ៉ាងណា រ.ទ.ស. ក នៅតែបន្តប្រតិបត្តិការប្រចាំថ្ងៃ និងនៅតែ មានផលចំណេញ ក្នុងត្រីមាសទី៣ឆ្នាំ២០២២។ ការបន្តរក្សាបាននូវផលចំណេញនេះ ដោយសារចំណូលពីការលក់នៅតែ មានកំណើនពីមួយត្រីមាសទៅមួយត្រីមាសផងដែរ គឺដោយសារតែមានកត្តាគាំទ្រ ដូចខាងក្រោម៖

- អត្រាទឹកបាត់បង់៖ រ.ទ.ស.ក បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹក បាត់បង់ មកត្រឹម៨,៥០% ប៉ុណ្ណោះនៅត្រីមាសទី៣ឆ្នាំ២០២២នេះ។ នេះជាកត្តាចម្បងដែលធ្វើឲ្យ រ.ទ.ស.ក មានចេរភាព ហិរញ្ញវត្ថុ និងអភិវឌ្ឍ សហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។
 - ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ក. បានបង្កើនចំនួន អតិថិជន របស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបំពេញ ផ្ទៃ សេវាឲ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ តំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពល សេដ្ឋកិច្ច។
 - ការបង្កើនថ្លៃលក់ទឹកមធ្យម៖ តាមរយៈការស្វែងរកអតិថិជន ដែលជាប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឲ្យ ថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ក កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាង អតិថិជនប្រភេទផ្សេងទៀត។
 - ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ក ធ្វើការគ្រប់គ្រងលើការចំណាយនេះ ពិសេសការ ចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលជាចំណាយដ៏ធំ និងសំខាន់ក្នុងដំណើរការប្រតិបត្តិកម្មទឹកស្អាត តាមរយៈ ការប្រើប្រាស់នូវ បច្ចេកវិទ្យាថ្មីៗ ដូចជាជ្រើសរើសយកការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសំពាធទឹក ក៏ ដូចជាការចាត់ចែងការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងប្រព្រឹត្តិកម្មទឹកប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។
- ចំពោះការចំណាយដំណើរការសហគ្រាស រ.ទ.ស.ក ក៏បានខិតខំកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ ដូចជា ចំណាយរដ្ឋបាលទូទៅ ចំណាយលើការជួសជុលថែទាំទូទៅ ដែលអង្គការបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងថែទាំ ឧបករណ៍បរិក្ខារប្រើប្រាស់ជាប្រចាំ ដើម្បីធានាបានគុណភាពប្រើប្រាស់ និងកាត់បន្ថយការចំណាយជួសជុលនានា។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ក បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញសម្ភារ បរិក្ខារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឱ្យឃើញពី តម្លាភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យ រ.ទ.ស.ក ទទួលបានការទិញទំនិញមានតម្លៃសមរម្យ គុណភាពអាចទទួលយកបាន។

- ការគ្រប់គ្រងសាច់ប្រាក់៖ តាមរយៈអត្រាទារប្រាក់ដែលមានកម្រិតខ្ពស់៩៩.៩០% បានធ្វើឱ្យ រ.ទ.ស.ក មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រង រ.ទ.ស.ក បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរពុំមានតម្រូវការប្រើប្រាស់ រ.ទ.ស.ក បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ប៉ុន្តែ រ.ទ.ស.ក ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះផងដែរ។

- ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាត កើនឡើងខ្ពស់ ធ្វើឱ្យ រ.ទ.ស.ក មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការ សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ការតបណ្តាញមេនាទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ក បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជាទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- ស្ថានភាពសេដ្ឋកិច្ច៖ ទោះបីជាស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ត្រូវបានព្យាករណ៍កើនឡើងក្នុងកម្រិត ៥.៤% ទាបជាងការព្យាករណ៍ពីដើមឆ្នាំ ដោយសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបន្តអូសបន្លាយ និងភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចប្រទេសចិន ដែលនាំអោយប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចប្រទេសកម្ពុជាក៏ថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ក ពុំមានការប៉ះពាល់ខ្លាំងឡើយ។

ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ដោយយោងទៅតាមការសិក្សា នៃតម្រូវការប្រើប្រាស់ទឹករៀបរយទៅនឹងកំណើនប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ក បានកំពុងធ្វើការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហាន១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ និងគ្រោងដាក់អោយដំណើរការផលិតនៅក្នុងឆ្នាំ២០២៣ និងកំពុងបន្តសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហាន២ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ ដូចគ្នាដើម្បីបំពេញតម្រូវការទឹកស្អាតនាបច្ចុប្បន្ន និងពេលអនាគត។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ប្រព្រឹត្តិកម្មទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណាក៏ដោយ រ.ទ.ស.ក ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារជាក់ស្តែង ហើយនីតិវិធីនេះ ក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ក ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ក. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ក មានកាតព្វកិច្ច ត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ក មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ក ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ គឺចំណូលពីការលក់(ចំណូលលើកទឹក និងភ្ជាប់បណ្តាញ) ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលនេះបានចូលរួមចំណែកប្រមាណ ៩២,១១% នៃចំណូលសរុបនៅក្នុងត្រីមាសទី៣ឆ្នាំ២០២២ ហើយ រ.ទ.ស.ភ ក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំមុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលនេះអាចមានការកើនឡើង អាស្រ័យទៅតាមកំណើននៃចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញភ្នំពេញផងដែរ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ភ បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោលគឺ“ប្រាក់រៀល”។ ប្រតិបត្តិការជាប្រតិបត្តិការប្តូរទេសត្រូវបានប្តូរទៅជាប្រតិបត្តិការគោលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និង ខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះការប្តូរទ្រព្យសកម្ម និងចំណូលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ នេះ ការធ្លាក់ចុះថ្លៃអត្រាប្តូរប្រាក់រៀលធៀប និងអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសបានធ្វើអោយ រ.ទ.ស.ភ ខាតមិនពិតពីការប្តូររូបិយប័ណ្ណលើប្រាក់កម្ចី។ ដោយសារការទូទាត់ទំនិញរបស់ រ.ទ.ស.ភ ភាគច្រើនធ្វើឡើងដោយប្រាក់រៀល ដូចនេះពុំមានផលប៉ះពាល់ខ្លាំងដោយអត្រាប្តូរប្រាក់នោះទេ។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ ដូច្នេះ រ.ទ.ស.ភ មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៩ខែ ទៅ១២ខែ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ ថេរមាន ហិរញ្ញប្បទានដែលទទួលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានកម្រិតអត្រា១,៦៥% និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានកម្រិតអត្រា០,៦៦% ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក១,៣៥ពិន្ទុ។ តែអត្រានេះមិនឲ្យទាបជាង០,២៥% និងមិនខ្ពស់ជាង៥,២១% ក្នុងឆ្នាំនោះទេ។

ឃ.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ ដែលអនុលោមទៅតាមច្បាប់ និង បញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឲ្យ រ.ទ.ស.ភ ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និង វត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចារួច។ ការអូសបន្លាយនៃសង្គ្រមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើអោយតម្លៃសម្ភារវត្ថុធាតុដើមនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងដោយសារ៖ ការកើនឡើងតម្លៃប្រេងឥន្ធនៈ ការដឹកជញ្ជូន ព្រមទាំងតម្រូវការ និងការផ្គត់ផ្គង់ពុំមានតុល្យភាព។ ការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើម ក៏បានជះឥទ្ធិពលដល់ចំណាយវិនិយោគនិងចំណាយដំណើរការរបស់ រ.ទ.ស.ភ ផងដែរ។ ប៉ុន្តែទោះបីជាការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើមដូចនេះក្តីក៏គណៈគ្រប់គ្រងបានគិតគូរយ៉ាងហ្មត់ចត់លើផែនការ និង តម្រូវការសម្ភារ បរិក្ខារ វត្ថុធាតុដើម ដើម្បីធានាអោយការប្រើប្រាស់បានទាន់ពេល និងមានតម្លៃសមរម្យ ដោយអនុវត្តតាមច្បាប់លទ្ធកម្មសាធារណៈជាធរមាន។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅ តាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចរន្តហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ក ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖


- ការពង្រីកផ្ទៃសេវា៖ ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ក ដែលអនុញ្ញាតឲ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានី ភ្នំពេញតែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ក។
- ការពង្រីករាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែម ចំនួន២០ឃុំ ទៀត ទៅក្នុងតំបន់រាជធានីភ្នំពេញដែលធ្វើឲ្យផ្ទៃសេវារបស់ រ.ទ.ស.ក ក្នុងការផ្គត់ផ្គង់ទឹកស្អាត ក៏ត្រូវពង្រីកបន្ថែមដែរ។
- គោលនយោបាយពន្ធលើអចលនទ្រព្យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឲ្យអនុវត្តនូវ ប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី " ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យ របស់ រ.ទ.ស.ក គឺសម្រាប់បម្រើប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែង ពន្ធ តាមរយៈ សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ០០៦សហវ. អពជ. ចុះថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១១។

ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការវិនិយោគិន

ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានព័ត៌មានចាំបាច់ផ្សេងទៀតត្រូវបង្ហាញទេ។


ហត្ថលេខាអភិបាល
របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃ ២៤ ខែ កញ្ញា ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២
បានអាន និងឯកភាព



ហត្ថលេខា
អ៊ូ សុថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ២៤ ខែ កញ្ញា ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២
បានអាន និងឯកភាព



ហត្ថលេខា
ច្បង នារ៉ា
អភិបាល

ឧបសម្ព័ន្ធទី១

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(Co.០៨៣៩ E/២០១២)

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២


មាតិកា	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	២ - ៣
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន	៤ - ៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន	៦ - ៧
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន	៨ - ៩
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	១០ - ២៤
របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	២៥ - ២៦


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)


សេចក្តីផ្តើមការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ត្រីមាស និងរយៈពេល៩ខែ ដែលបានបញ្ចប់និងកំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលពាក់ព័ន្ធ (ត្រូវបានគេស្គាល់ថាជា "ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល") បានបង្ហាញនូវភាពសមស្របគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី "របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល" ។

ចុះហត្ថលេខាតំណាងក្រុមប្រឹក្សាភិបាល 



ឡុង នារិន
អគ្គនាយក



ជេង ម៉ូលីដេន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច



ឡិន សុថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២២ ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២២ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២១ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	២.០៩៣.២២៥.០៣១	១.៨៩៣.៨៦៤.៦១៩
ទ្រព្យសកម្មអរូបី		១២.៥៩១.៧៤៦	១២.៥៣០.២៧៨
ទ្រព្យសកម្មរយៈពេលវែងសរុប		២.១០៥.៨១៦.៧៧៧	១.៩០៦.៣៩៤.៨៩៧
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		១៧៤.៦១៥.៩៦២	១៤៣.៧៣១.៥០៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		៧៤.០៥៥.៨៤២	២៤.៨៧៥.១៦៧
ទ្រព្យសកម្មកិច្ចសន្យា	៥	៧៣.៦៦៨.៥៦០	៦៦.០២៤.៥៨០
ឥណទានផ្តល់ឱ្យបុគ្គលិក		៧.៩៥៦.៦៥១	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី	៦	៩០.២៤៣.១១៣	៦៨.១៦៣.៨៣៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		៨០.៦២០.២៣៨	៨៩.៦៥៩.៥៣៨
ទ្រព្យសកម្មរយៈពេលខ្លីសរុប		៥០១.១៦០.៣៦៦	៤០០.៤១១.២៧៧
ទ្រព្យសកម្មសរុប		២.៦០៦.៩៧៧.១៤៣	២.៣០៦.៨០៦.១៧៤
មូលធន និងចំណូល			
មូលធនរបស់ភាគហ៊ុនិករបស់ រ.ទ.ស.ក			
ដើមទុន និងបុព្វលាភភាគហ៊ុន		៦១៩.៣១៥.៨៨៦	៦១៩.៣១៥.៨៨៦
ទុនបម្រុង		៥៤៣.២៦៨.០៧៥	៤១៨.០៣៨.៤១០
ចំណេញរក្សាទុក		៨៦.០៩៥.២៦០	១២៩.២៧៣.៩១៧
មូលធនសរុប		១.២៤៨.៦៧៩.២២១	១.១៦៦.៦២៨.២១៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២២ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២១ គិតជាពាន់រៀល
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	៩៤៦.៥៧៥.១៥៤	៧៩០.៣៥៩.៧៥០
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ		១៥.៣០៤.៧៥៦	១៦.៨១២.១៨៦
បំណុលពន្ធពន្យារ		៧៥.០១៥.៦៨៤	៧២.៣០៧.២៩៩
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៨	៧៤.៥៩៥.៨២៦	៦៩.៤៤៦.០៧៣
បំណុលរយៈពេលវែងសរុប		១.១១១.៤៩១.៤២០	៩៤៨.៩២៥.៣០៨
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង គណនីត្រូវទូទាត់ផ្សេងៗ	៨	២០២.៦៦៥.៨៤៩	១៤១.៩៦៩.៥៤៥
ប្រាក់កម្ចី	៧	២២.២៩៤.២៩២	២៣.១២៨.៥១៨
បំណុលកិច្ចសន្យា	៥	១.៧៨៨.៨៩៤	១.៧៨៨.៨៩៤
បំណុលពន្ធលើប្រាក់ចំណូល		២០.០៥៧.៤៦៧	២៤.៣៦៥.៦៩៦
បំណុលរយៈពេលខ្លីសរុប		២៤៦.៨០៦.៥០២	១៩១.២៥២.៦៥៣
បំណុលសរុប		១.៣៥៨.២៩៧.៩២២	១.១៤០.១៧៧.៩៦១
មូលធន និងបំណុលសរុប		២.៦០៦.៩៧៧.១៤៣	២.៣០៦.៨០៦.១៧៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
រួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មាន
ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលស្និទ្ធស្នាលសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
		៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១
		គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណូល៖					
ចំណូលពីការលក់	៩	៧៧.០០២.៣៥៦	៧០.៥៣៨.៣៤០	២២០.១១៦.៤៤៥	២០៥.៦៩៩.០៣៧
កម្រៃពីការសាងសង់		៤.៦៧៤.៦៣២	៧.៥០៣.៤៤១	១៣.៤៩៩.៦១៨	១៩.៥៣២.៥៨០
ចំណេញពីការប្តូររូបិយប័ណ្ណ-សុទ្ធ		៣៣១.០០៤	៣៧៧.៨៦០	-	៦២១.៦៩៨
ចំណូលផ្សេងៗ		៩.៨៩៥.៨៦៦	៣៦.៨៦២.៩២១	២០.២៩៥.៦២៨	៥០.៦១៥.៥៨០
		<u>៩១.៩០៣.៨៥៨</u>	<u>១១៥.២៨២.៥៦២</u>	<u>២៥៣.៩១១.៦៩១</u>	<u>២៧៦.៤៦៨.៨៩៥</u>
ចំណាយ៖					
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ		(១៤.៨៤៩.០៦២)	(១៤.៣២២.៧៥៥)	(៤៤.៦០៩.០១២)	(៤០.៤៥៥.៤៥០)
ចំណាយថ្លៃភ្លើង		(៩.២៧៨.៣៦៦)	(៩.៤៨៣.១៨២)	(២៦.៦៣៩.៤២៧)	(២៧.២៩៦.១៦៨)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(១៦.៥៧៨.៣៥៧)	(១៥.២៤៨.០៧៦)	(៥១.១៥៩.២៩០)	(៤៦.២១៦.៥៣៣)
ចំណាយវត្ថុធាតុដើមសម្រាប់ ផលិតទឹកស្អាត		(៣.៤៧០.៩០៧)	(២.២៩៥.៣០១)	(៨.៦៧៧.០២៣)	(៦.៨៣៤.៣០៨)
ចំណាយវត្ថុធាតុដើមសម្រាប់ តភ្ជាប់បណ្តាញទឹក					
តាមគេហដ្ឋាន		(១.២៧៥.៧៨២)	(៩៥៦.៦៤៨)	(៣.៩១៦.៧៣៣)	(២.១៩៧.១៦២)
ចំណាយជួសជុល និងថែទាំ		(១.៩៣០.៣៥៥)	(២.០៧៦.៤៦០)	(៤.៥២១.៧៣៧)	(៥.១៣២.៦៤៨)
ចំណាយសេវាសាងសង់		(២.៩៨៩.៨៨៧)	(២.៨៤៤.៦៦៩)	(៨.៥៩០.៩២០)	(១៣.២៩៤.៧០៩)
ចំណាយប្រតិបត្តិការផ្សេងៗ		(២.១៧៥.០៦២)	(២.២៥៥.៨៧៤)	(៧.៦០២.៩៧៣)	(៦.៩៥៩.០៥៧)
ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ		-	-	(១.៣១៧.០១៧)	-
		<u>(៥២.៥៤៧.៧៧៨)</u>	<u>(៤៩.៤៨២.៩៦៥)</u>	<u>(១៥៧.០៣៤.១៣២)</u>	<u>(១៤៨.៣៨៦.០៣៥)</u>
ចំណេញប្រតិបត្តិការ		៣៩.៣៥៦.០៨០	៦៥.៧៩៩.៥៩៧	៩៦.៨៧៧.៥៥៩	១២៨.០៨២.៨៦០

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
		៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១
		គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណូលការប្រាក់	១០	៥.៧៥២.២៧៨	៣.១៣៧.១២២	២០.៧៩១.៤៥១	១១.៩៤៦.៥៩៩
ចំណាយការប្រាក់	១១	(១០.៥៤១.៩៦២)	(១.០៥៥.២៥៧)	(១១.៦៩៣.៨២៦)	(៧.២៣៨.២២៩)
ចំណេញមុនបង់ពន្ធ		៣៤.៥៦៦.៣៩៦	៦៧.៨៨១.៤៦២	១០៥.០៩៧.៦២៥	១៣២.៧០៨.៣៧០
ពន្ធលើប្រាក់ចំណូល	១២	(៦.៥៥៤.៤៧០)	(៨.១៤២.៧៨២)	(១៩.៨៧៩.៩២៤)	(២៥.៤៧០.១៧៤)
ចំណេញក្នុងគ្រា តំណាងឱ្យ លទ្ធផលលម្អិតផ្សេងៗក្នុងគ្រា		២៨.០១១.៩២៦	៥៩.៧៣៨.៦៨០	៨៥.២១៧.៧០១	១០៧.២៣៨.១៩៦
ចំណេញក្នុងមួយភាគហ៊ុន របស់ភាគហ៊ុនិក					
ចំណេញក្នុងមួយភាគហ៊ុន គោល (គិតជាប្រាក់រៀល)		៣២២,០៨	៦៨៦,៨៦	៩៨៩,៩១	១.២៣៣,៩៦
ចំណេញក្នុងមួយភាគហ៊ុន ថយចុះ (គិតជាប្រាក់រៀល)		៣២២,០៨	៦៨៦,៨៦	៩៨៩,៩១	១.២៣៣,៩៦

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

		ដើមទុននិង			
	កំណត់ សម្គាល់	បុព្វលាភភាគហ៊ុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	មូលធនសរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា					
ឆ្នាំ២០២២		៦១៩.៣១៥.៨៨៦	៤១៨.០៣៨.៤១០	១២៩.២៧៣.៩១៧	១.១៦៦.៦២៨.២១៣
ចំណេញក្នុងគ្រា តំណាងឱ្យ					
លទ្ធផលលម្អិតផ្សេងៗ					
ក្នុងគ្រាសរុប		-	-	៨៦.០៩៥.២៦០	៨៦.០៩៥.២៦០
ប្រតិបត្តិការជាមួយភាគហ៊ុនិក					
ការផ្ទេរទៅគណនីទុនបម្រុង			- ១២៥.២២៩.៦៦៥	(១២៥.២២៩.៦៦៥)	
ភាគលាភ	១៣		-	(៤.០៤៤.២៥២)	(៤.០៤៤.២៥២)
ប្រតិបត្តិការជាមួយភាគហ៊ុនិក					
សរុប			- ១២៥.២២៩.៦៦៥	(១២៩.២៧៣.៩១៧)	(៤.០៤៤.២៥២)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា					
ឆ្នាំ២០២២		៦១៩.៣១៥.៨៨៦	៥៤៣.២៦៨.០៧៥	៨៦.០៩៥.២៦០	១.២៤៨.៦៧៩.២២១

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)**

		ដើមទុននិង			
	កំណត់ សម្គាល់	បុព្វលាភភាគហ៊ុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	មូលធនសរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា					
ឆ្នាំ២០២១		៥៤១.២២៧.២៨២	៣៥២.៤៧៣.៥៣០	៨៨.៣៥១.៨៤៥	៩៨២.០៥២.៦៥៧
ចំណេញក្នុងគ្រា តំណាងឱ្យ					
លទ្ធផលលម្អិតផ្សេងៗ					
ក្នុងគ្រាសរុប		-	-	១០៧.៣២១.០៥៦	១០៧.៣២១.០៥៦
ប្រតិបត្តិការជាមួយភាគហ៊ុនិក					
ការបន្ថែមដើមទុន		៧៨.០៨៨.៦០៤	-	-	៧៨.០៨៨.៦០៤
ការផ្ទេរទៅគណនីទុនបម្រុង		-	៦៥.៥៦៤.៨៨០	(៦៥.៥៦៤.៨៨០)	-
ភាគលាភ	១៣	-	-	(២២.៧៨៦.៩៦៥)	(២២.៧៨៦.៩៦៥)
ប្រតិបត្តិការជាមួយភាគហ៊ុនិក					
សរុប		៧៨.០៨៨.៦០៤	៦៥.៥៦៤.៨៨០	(៨៨.៣៥១.៨៤៥)	៥៥.៣០១.៦៣៩
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា					
ឆ្នាំ២០២១		៦១៩.៣១៥.៨៨៦	៤១៨.០៣៨.៤១០	១០៧.៣២១.០៥៦	១.១៤៤.៦៧៥.៣៥២

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២**

	មិនបានធ្វើសវនកម្ម	
	សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១
	គិតជាពាន់រៀល	គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		
ចំណេញមុនបង់ពន្ធ	១០៥.៩៧៥.១៨៤	១៣២.៧៩១.២៣០
និយ័តកម្មលើ៖		
រំលស់ទ្រព្យសកម្មអរូបី	១.៤៩១.៩៨៨	១.២៥៧.៧៧៥
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤៣.១១៧.០២៤	៣៩.១៩៧.៦៧៥
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	(១.៥០៧.៤៣០)	(១.៥០៧.៤៣០)
ការជម្រះបញ្ជីទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១១៣.៨៧៨	១៣៥.៩៧៧
ចំណូលការប្រាក់	(៣.០៨៤.៧៧៩)	(១.៧៩៨.៥១០)
ចំណាយការប្រាក់	៦.៨៣៨.០៨៩	៤.៨១៥.០៩២
ចំណេញសុទ្ធមិនពិតពីការប្តូររូបិយប័ណ្ណ	(៤.៩២៧.៩៤៦)	(៤.០១០.៨៨៥)
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល	១៤៨.០១៦.០០៨	១៧០.៨៨០.៩២៤
ថយចុះ/(កើនឡើង)សន្និធិ	៤.៥៦៣.៥៤៤	(៧៨.៧០០.១៩១)
ថយចុះ/(កើនឡើង)គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ	៦៦.៥៥១.៤៧៨	(៤០.៥៦៤.៦៣៨)
កើនឡើងគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង គណនីត្រូវទូទាត់ផ្សេងៗ	៥៥.៩៦២.១៤៤	២៨.៨៨៤.១៤៤
កើនឡើងទ្រព្យសកម្មកិច្ចសន្យា	(៧.៦៤៣.៩៨០)	(៥.៥៧៥.៧៤៣)
ថយចុះបំណុលកិច្ចសន្យា	-	(៨៤៦.១៥៤)
កើនឡើងប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ	៥.១៤៩.៧៥៣	៣.១៦៨.៦៣០
សាច់ប្រាក់សុទ្ធបានពីប្រតិបត្តិការ	២៧២.៥៩៨.៩៤៧	៧៧.២៤៦.៩៧២
ពន្ធលើប្រាក់ចំណូលបានបង់	(២១.៤៧៩.៧៦៨)	(២៤.៧១២.៥៦២)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	២៥១.១១៩.១៧៩	៥២.៥៣៤.៤១០

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)

	មិនបានធ្វើសវនកម្ម	
	សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១
	គិតជាពាន់រៀល	គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ		
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	(៣៨៩.៤៧៣.៣៩២)	(១៨៤.៥៩៣.០១២)
ការទិញទ្រព្យសកម្មអរូបី	(៤២៨.៤៥៦)	(៨៧៨.៩៨៥)
កើនឡើងការវិនិយោគរយៈពេលខ្លី	(២២.០៧៩.២៨០)	(១.២២៨.៧៧៦)
ការប្រាក់ដែលបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមាន		
លក្ខណៈសម្បត្តិគ្រប់គ្រាន់	(៤.១៤២.៩៤៨)	(៣.៧១៤.០៦៧)
ការប្រាក់បានទទួល	<u>១.៨០៤.៦៥៤</u>	<u>១.១៤៣.៦៣៥</u>
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	<u>(៤១៤.៣១៩.៤២២)</u>	<u>(១៨៩.២៧១.២០៥)</u>
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន		
ការបន្ថែមដើមទុនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុទ្ធ	-	(១០៣.៦៥៦)
ភាគលាភបានបង់	(៤.០៤៤.២៥២)	(៣.៤១៨.០៤៥)
សាច់ប្រាក់ទទួលបានពីកម្ចី	១៨៣.៧៥៨.៨០៥	១៩៧.៤៦៣.៦៤២
ការប្រាក់បានបង់	(៤.៧៨៤.២២៤)	(៤.៨៦៦.៧១៨)
ការបង់សងប្រាក់កម្ចី	<u>(២០.៧៦៩.៣៨៦)</u>	<u>(២៨.៥៩៦.៣០៧)</u>
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន	<u>១៥៤.១៦០.៩៤៣</u>	<u>១៦០.៤៧៨.៩១៦</u>
(ថយចុះ)/កើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	(៩.០៣៩.៣០០)	២៣.៧៤២.១២១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមគ្រា	<u>៨៩.៦៥៩.៥៣៨</u>	<u>៥០.២១៥.៥០៥</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងគ្រា	<u>៨០.៦២០.២៣៨</u>	<u>៧៣.៩៥៧.៦២៦</u>

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២**

១. ព័ត៌មានអំពីក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា ("រ.ទ.ស.ភ") ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួង
ឧស្សាហកម្ម និងសិប្បកម្ម និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ
មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ថា
ជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច ក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម Co. ០៨៣៩ Et/២០១២
ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌ
ដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណ
ជននៅរាជធានីភ្នំពេញ។ គោលដៅរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែរក្សាមធ្យោបាយសម្រាប់ផលិត និងចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្មទឹក និងបង្កើនសេវាកម្ម និងគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹង
តម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់
ក្រុមប្រឹក្សាភិបាល និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅ
ប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ សម្រាប់ផលប្រយោជន៍សាធារណៈ។

២. មូលដ្ឋាននៃការរៀបចំវិភាគ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ មិនត្រូវបានធ្វើសវនកម្មទេ ហើយត្រូវបានរៀបចំឡើងដោយ
អនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនរួមបញ្ចូលគ្រប់កំណត់សម្គាល់ទាំងឡាយណាដែលជាទូទៅត្រូវបានរួម
បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឡើយ ប៉ុន្តែកំណត់សម្គាល់ពន្យល់មួយចំនួនត្រូវបានរួមបញ្ចូល
ដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការ ដែលមានសារៈសំខាន់ដល់ការយល់ដឹងពីបម្រែបម្រួលក្នុងរបាយ
ការណ៍ស្ថានភាពហិរញ្ញវត្ថុ និងដំណើរការរបស់ រ.ទ.ស.ភ តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនាការិយបរិច្ឆេទ
មុន។ អាស្រ័យហេតុនេះ ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំ
ឆ្នាំ ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសេចក្តីប្រកាសជាសា
ធារណៈនានា ដែលបានធ្វើឡើងដោយរបស់ រ.ទ.ស.ភ នៅអំឡុងគ្រាវាយការណ៍ចន្លោះពេល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)

២. មូលដ្ឋាននៃការរៀបចំ (ត)

គោលនយោបាយគណនេយ្យដែលបានអនុវត្ត គឺមានភាពដូចគ្នាទៅនឹងការិយបរិច្ឆេទហិរញ្ញវត្ថុមុន និងគ្រា រាយការណ៍ចន្លោះពេលដែលពាក់ព័ន្ធ។

៣. កត្តារដ្ឋបាល ឬ វដ្ត

លើកលែងតែត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ប្រតិបត្តិការរបស់ រ.ទ.ស.ភ មិនត្រូវបានរងផលប៉ះពាល់ជាសារវន្តដោយកត្តារដ្ឋបាល ឬ វដ្តនោះទេ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២២ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២១ គិតជាពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	២.៤៣៨.៨២៣.០០៨	២.០៧៥.៣៦៩.៣៤៥
ការទិញបន្ថែម	៣៩៣.៦១៦.៣៤០	២៩៤.១១៥.៤១៤
ការទិញដោយការបន្ថែមដើមទុន	-	៧៨.១៩២.២៦០
ការផ្ទេរ(ទៅ)/ពីសន្និធិ	(៣៥.៤៤៧.៩៩៨)	៧.២១២.៤៤៦
ការផ្ទេរទៅទ្រព្យសកម្មអរូបី	(១.១២៥.០០០)	(១៦.៤៣១)
ការផ្ទេរទៅគណនីត្រូវទទួលផ្សេងៗ *	(១១៤.៤៥២.០២៨)	-
ការជម្រះចេញពីបញ្ជី	(១១៣.៨៧៨)	(១៦.០៥០.០២៦)
សមតុល្យចុងគ្រា/ឆ្នាំ	<u>២.៦៨១.៣០០.៤៤៤</u>	<u>២.៤៣៨.៨២៣.០០៨</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)**

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២២ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២១ គិតជាពាន់រៀល
រំលស់បង្គរ		
សមតុល្យដើមគ្រា/ឆ្នាំ	៥៤៤.៩៥៨.៣៨៩	៥០១.៧៦៧.២៤៦
រំលស់ក្នុងគ្រា/ឆ្នាំ	៤៣.១១៧.០២៤	៥៣.៤៩១.៩៩៣
ការជម្រះចេញពីបញ្ជី	-	(១០.៣០០.៨៥០)
សមតុល្យចុងគ្រា/ឆ្នាំ	៥៨៨.០៧៥.៤១៣	៤៤៤.៩៥៨.៣៨៩
តម្លៃយោង		
សមតុល្យចុងគ្រា/ឆ្នាំ	២.០៩៣.២២៥.០៣១	១.៨៩៣.៨៦៤.៦១៩

* ចំនួនទាំងនេះតំណាងបុរេប្រទានផ្តល់ឱ្យអ្នកផ្គត់ផ្គង់ ដែលទាក់ទងនឹងការសាងសង់កំពុងដំណើរការ ដែលបានធ្វើមូលធនកម្មនៅការិយាល័យបរិច្ឆេទមុន ដែលការគ្រប់គ្រងលើទ្រព្យសម្បត្តិនោះមិនទាន់បានប្រគល់ជូន រ.ទ.ស.ភ នៅឡើយ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ គណៈគ្រប់គ្រងរបស់ រ.ទ.ស.ភ បានកែចំណាត់ថ្នាក់លើបុរេប្រទានពីការសាងសង់កំពុងដំណើរការ ទៅក្នុងគណនីត្រូវទទួលផ្សេងៗក្នុងត្រីមាសទី១ ឆ្នាំ២០២២។

ក្នុងអំឡុងត្រីមាស និងសម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដោយទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២២ គិតជាពាន់រៀល	៣០ កញ្ញា ២០២១ គិតជាពាន់រៀល
ការទិញបន្ថែម	៣៩៣.៦១៦.៣៤០	១៨៨.៣០៧.០៧៩
មូលធនកម្មលើការប្រាក់លើទ្រព្យសម្បត្តិដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	(៤.១៤២.៩៤៨)	(៣.៧១៤.០៦៧)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ ជាសាច់ប្រាក់	៣៨៩.៤៧៣.៣៩២	១៨៤.៥៩៣.០១២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)

៥. ទ្រព្យសកម្មកិច្ចសន្យា ឬ (បំណុលកិច្ចសន្យា)

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២២ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២១ គិតជាពាន់រៀល
ទ្រព្យសកម្មកិច្ចសន្យា		
ទ្រព្យសកម្មកិច្ចសន្យាទាក់ទងនឹងកិច្ចសន្យាសេវាសាងសង់	២.៧៧៥.៥៤០	៥៣៦.០៥១
ទ្រព្យសកម្មកិច្ចសន្យាទាក់ទងនឹងការលក់ទឹកស្អាត	៧០.៨៩៣.០២០	៦៥.៤៨៨.៥២៩
	<u>៧៣.៦៦៨.៥៦០</u>	<u>៦៦.០២៤.៥៨០</u>
បំណុលកិច្ចសន្យា		
បំណុលកិច្ចសន្យាទាក់ទងនឹងកិច្ចសន្យាសេវាសាងសង់	<u>១.៧៨៨.៨៩៤</u>	<u>១.៧៨៨.៨៩៤</u>

៦. ការវិនិយោគរយៈពេលខ្លី

ចំនួនទាំងនេះតំណាងឱ្យប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេលចន្លោះពី ៩ ទៅ ១២ខែ (២០២១៖ ៩ ទៅ ១២ខែ) ហើយទទួលបានការប្រាក់ពី ៣,៥០% ទៅ ៤,៧៥% (២០២១៖ ៣,៥០% ទៅ ៤,៧៥%) ក្នុងមួយឆ្នាំ។

៧. ប្រាក់កម្ចី

	រូបិយប័ណ្ណ	អត្រាការប្រាក់ ធម្មតា	ឆ្នាំនៃកាល វសាន្ត	តម្លៃយោង ពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២២				៨១៣.៤៨៨.២៦៨
បោះផ្សាយថ្មី				
		០,៦១០% -		
ធនាគារវិនិយោគអឺរ៉ុប ("EIB")	ដុល្លារអាមេរិក	០,៩៦៥%	២០៤៨	៥៨.០២៥.៧៧២
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤				
០១ P	ដុល្លារអាមេរិក	១,៨០០%	២០៣៧	១៩.៥៦៨
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦				
០១ S	ដុល្លារអាមេរិក	០,៩០០%	២០៣៨	៤៩.៩៦២.៨៦២
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៤៤				
០១ M	ដុល្លារអាមេរិក	០,៩០០%	២០៣៩	៧៥.៧៥០.៦០៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)**

៧. ប្រាក់កម្ចី (ត)

	រូបិយប័ណ្ណ	អត្រាការប្រាក់ ធម្មតា	ឆ្នាំនៃកាល វសាន្ត	តម្លៃយោង ពាន់រៀល
ទូទាត់សង				
ថ្លៃដើម				
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	យ៉េន	០,៦៦០%	២០៤៩	(១.៤៨៦.២០៥)
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី	SDR	១,៦៥០%	២០៣៧	(២.២៤១.០៩០)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	អឺរ៉ូ	០,២៥០%	២០២៥	(១៧.០៤២.០៩១)
ការប្រាក់		០,៦១០% -		
ធនាគារវិនិយោគអឺរ៉ុប ("EIB")	ដុល្លារអាមេរិក	០,៩៦៥%	២០៤៨	(១.០៥៩.១១៦)
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	យ៉េន	០,៦៦០%	២០៤៩	(១៤៥.៨៤៩)
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី	SDR	១,៦៥០%	២០៣៧	(៥៦៤.១៤៧)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	អឺរ៉ូ	០,២៥០%	២០២៥	(១៤០.៦៤៧)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	ដុល្លារអាមេរិក	១,៨០០%	២០៣៧	(១.៣២២.៩២៥)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦ ០១ S	ដុល្លារអាមេរិក	០,៩០០%	២០៣៨	(១.៤១៦.៤៥៨)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៤៤ ០១ M	ដុល្លារអាមេរិក	០,៩០០%	២០៣៩	(១៣៥.០៨២)
ការប្រាក់បង្ក				៦.៨៤២.៤៩៧
ចំណេញពិតពីការប្តូររូបិយប័ណ្ណ				(៩៥៤.១១៩)
ចំណេញមិនពិតពីការប្តូររូបិយប័ណ្ណ				(៨.៧១២.៣៩៥)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២				៩៦៨.៨៦៩.៤៤៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)**

៧. ប្រាក់កម្ចី (ត)

ការរំលោភបំពានលើកិច្ចព្រមព្រៀងប្រាក់កម្ចី

រ.ទ.ស.ភ មានប្រាក់កម្ចីមិនមានការធានាដែលមានតម្លៃយោងចំនួន ៥៧៧.៥១០.៤៦៤.០០០ រៀល គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ប្រាក់កម្ចីទាំងនេះមានការប្រាក់ចាប់ពី ០,២៥០% ដល់ ១,៨០០% ហើយមានរយៈពេលនៃការសងត្រឡប់ទៅវិញចាប់ពី ៧,៥ ដល់ ១២,៥ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់កម្ចីទាំងនេះមានលក្ខខណ្ឌដែល រ.ទ.ស.ភ ត្រូវតែអនុវត្តតាម បើមិនដូច្នោះទេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង អាចផ្អាក ឬលុបចោលសិទ្ធិរបស់ រ.ទ.ស.ភ ក្នុងការស្នើសុំប្រាក់កម្ចីបន្ថែមពីចំនួនទឹកប្រាក់ដែលមិនទាន់បានដក ហើយអាចសងវិញតាមតម្រូវការនៃសមតុល្យបំណុលរបស់ខ្លួន ប្រសិនបើការរំលោភបំពានលើលក្ខខណ្ឌកិច្ចសន្យានោះមានភាពជាសារវន្ត។

រ.ទ.ស.ភ បានលើសពីកម្រិតអតិបរមាបំណុលរបស់ខ្លួនក្នុងអំឡុងត្រីមាស និងរយៈពេលប្រាំបួនខែដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្តែ រ.ទ.ស.ភ ទទួលបានការលើកលែងពីភាគីពាក់ព័ន្ធ ដោយបានបន្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ដូច្នោះហើយ ប្រាក់កម្ចីមិនតម្រូវឱ្យទូទាត់សងវិញតាមតម្រូវការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)

៨. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២២ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២១ គិតជាពាន់រៀល
រយៈពេលវែង៖		
ប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ	៧៤.៥៩៥.៨២៦	៦៩.៤៤៦.០៧៣
រយៈពេលខ្លី៖		
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម		
ភាគីទីបី	១០៨.៧៤៩.៤៨៥	៣៣.២៥១.០៦៤
ទឹកប្រាក់គ្រោងសម្រាប់ការងារកំពុងសាងសង់	២១.៩២៣.៥៥៤	៣៨.២៨៣.០៩៩
	<u>១៣០.៦៧៣.០៣៩</u>	<u>៧១.៥៣៤.១៦៣</u>
គណនីត្រូវទូទាត់ផ្សេងៗ		
ប្រាក់លើកទឹកចិត្តបុគ្គលិកបង្ករ	៧.៣៧៩.៨៣៤	៩.២៤១.២៣៧
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៥៣.២៨៩.១៩២	៤៧.៤៥៥.៩៥៨
ប្រាក់ធានាប្រតិបត្តិការ	៦៧.៣៩២	៦៧.៣៤៤
ពន្ធត្រូវបង់ផ្សេងៗ	៣៤៩.៩៩៩	២៩៣.២៥៨
ប្រាក់ជំពាក់បង្ករ	៥.៩៧២.៧៤១	៦.១៤៦.០៧៦
គណនីត្រូវទូទាត់ផ្សេងៗ	៤.៩៣៣.៦៥២	៧.២៣១.៥០៩
	<u>៧១.៩៥២.៨១០</u>	<u>៧០.៤៣៥.៣៨២</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ (រយៈពេលខ្លី)	<u>២០២.៦៦៥.៨៤៩</u>	<u>១៤១.៩៦៩.៥៤៥</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ (រយៈពេលវែង និងរយៈពេលខ្លី)	<u>២៧៧.២៦១.៦៧៥</u>	<u>២១១.៤១៥.៦១៨</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)**

៩. ចំណូលពីការលក់

	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២២ គិតជាពាន់រៀល	៣០ កញ្ញា ២០២១ គិតជាពាន់រៀល	៣០ កញ្ញា ២០២២ គិតជាពាន់រៀល	៣០ កញ្ញា ២០២១ គិតជាពាន់រៀល
ការលក់ទឹកស្អាត៖				
- អ្នកប្រើប្រាស់តាមផ្ទះ	២៩.៧៨៩.៥១៥	២៩.៤០២.៣២៩	៨២.៣៨១.១១៨	៨៣.៦៦៣.៨៥៦
- អ្នកប្រើប្រាស់ជាលក្ខណៈ អាជីវកម្ម	៣៦.៨៦៨.៤៤០	៣១.០៥៤.១៥១	១០៦.៩០៦.៨៦៤	៩៣.៣៣៤.៥៧៧
- ស្ថាប័នរដ្ឋបាលសាធារណៈ	៥.០៧៦.២៤១	៣.៣៤៩.៨២៦	១៤.៦៧២.៣៩៣	១៤.២៧៦.០០៩
- អ្នកបោះដុំ	២.៦៤៦.០១២	២.១៧៧.០០៨	៧.៤១៥.៨៦៩	៦.៧០៦.០៨៦
បង្កត់ភាពខុសគ្នាលើប្រាក់ ចំណូលពីការលក់ទឹកស្អាត	១៨.១១៧	១៦.២៨២	៥១.៦៦៩	៤៨.២០៧
ដក៖ ការលុបចោលវិក្កយបត្រ	(៦៥៩.៧០៦)	(៥៣៣.៩៦៨)	(១.៥០៣.១១៣)	(២.៦៧៩.៧៤៦)
	<u>៧៣.៧៣៨.៦១៩</u>	<u>៦៥.៤៦៥.៦២៨</u>	<u>២០៩.៩២៤.៨០០</u>	<u>១៩៥.៣៤៨.៩៨៩</u>
ចំណូលបានពីការភ្ជាប់បណ្តាញ ទឹកស្អាតតាមផ្ទះ	១.៩៩៥.៦០៣	៣.៨៨៨.៨១៨	៦.៦៦៦.២៧៥	៧.១៥៣.៩២៥
ចំណូលបានពីការផ្លាស់ប្តូរ នាឡិកាទឹក	១.២១៧.០៧១	១.១៣៩.៨៩១	៣.៣៤៣.៧៣៣	៣.១១១.៥៣៦
ការលក់គ្រឿងបន្លាស់ និង នាឡិកាទឹក	៥១.០៦៣	៤៤.០០៣	១៨១.៦៣៧	៨៤.៥៨៧
	<u>៧៧.០០២.៣៥៦</u>	<u>៧០.៥៣៨.៣៤០</u>	<u>២២០.១១៦.៤៤៥</u>	<u>២០៥.៦៩៩.០៣៧</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)

១០. ចំណូលការប្រាក់

	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១
	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណូលការប្រាក់ពីប្រាក់ បញ្ញើនៅធនាគារ	១.១៨២.៧៥៧	៦៥៨.២៨៦	៣.០៨៤.៧៧៩	១.៧៩៨.៥១០
ចំណូលមិនពិតពីការប្តូរ រូបិយប័ណ្ណលើប្រាក់កម្ចី	៤.៥៦៩.៥២១	២.៤៧៨.៨៣៦	១៧.៧០៦.៦៧២	១០.១៤៨.០៨៩
	<u>៥.៧៥២.២៧៨</u>	<u>៣.១៣៧.១២២</u>	<u>២០.៧៩១.៤៥១</u>	<u>១១.៩៤៦.៥៩៩</u>

១១. ចំណាយការប្រាក់

	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១
	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណាយការប្រាក់លើប្រាក់កម្ចី	២.៥៥១.៥៦៤	១.៧៦២.៦០៥	៦.៨៤២.៤៩៧	៤.៨១៥.០៩២
ខាតមិនពិតពីការប្តូររូបិយប័ណ្ណ លើប្រាក់កម្ចី	៩.៤៤២.០៥៣	៥៤៥.១២៦	៨.៩៩៤.២៧៧	៦.១៣៧.២០៤
ការប្រាក់ដែលបានធ្វើមូលធន កម្មលើទ្រព្យសកម្មមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	(១.៤៥១.៦៥៥)	(១.២៥២.៤៧៤)	(៤.១៤២.៩៤៨)	(៣.៧១៤.០៦៧)
	<u>១០.៥៤១.៩៦២</u>	<u>១.០៥៥.២៥៧</u>	<u>១១.៦៩៣.៨២៦</u>	<u>៧.២៣៨.២២៩</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)

១២. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងទឹកប្រាក់ដែលបានគណនា ដោយយកប្រាក់ចំណេញមុន បង់ពន្ធសម្រាប់រយៈពេលរាយការណ៍ចន្លោះពេល គុណនឹងអត្រាពន្ធលើប្រាក់ចំណូលមធ្យមប្រចាំឆ្នាំដែលបាន រំពឹងទុកសម្រាប់ពេញមួយឆ្នាំសារពើពន្ធ ដែលបានប៉ាន់ស្មានដ៏សមស្របបំផុតដោយគណៈគ្រប់គ្រង ហើយធ្វើ និយ័តកម្មលើផលប៉ះពាល់ពន្ធលើកត្តាមួយចំនួន ដែលបានទទួលស្គាល់ទាំងស្រុងក្នុងគ្រា។ ដូច្នេះ អត្រាពន្ធ ប្រសិទ្ធភាពនៅក្នុងព័ត៌មានហិរញ្ញវត្ថុចន្លោះពេល អាចខុសគ្នាពីការប៉ាន់ស្មានរបស់គណៈគ្រប់គ្រងលើអត្រាពន្ធ ប្រសិទ្ធភាពសម្រាប់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។

អត្រាពន្ធប្រសិទ្ធភាពរបស់ រ.ទ.ស.ភ សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ គឺ ១៩% (ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១: ១៩%)។

១៣. ភាគលាភ

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១
	គិតជាពាន់រៀល	គិតជាពាន់រៀល
ទទួលស្គាល់ក្នុងគ្រា		
ភាគលាភក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
តម្លៃ៣១០រៀល ក្នុងមួយភាគហ៊ុនធម្មតា*	<u>៤.០៤៤.២៥២</u>	<u>-</u>
ភាគលាភក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
តម្លៃ២៦២រៀល ក្នុងមួយភាគហ៊ុនធម្មតា	<u>-</u>	<u>២២.៧៨៦.៩៦៥</u>

* នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាលបានប្រកាស និងអនុម័តលើភាគលាភក្នុងតម្លៃ៣១០រៀល ក្នុងមួយភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ។

យោងតាមលិខិតអនុម័តពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រ.ទ.ស.ភ ត្រូវបាន លើកលែងលើការបង់ភាគលាភដោយ រ.ទ.ស.ភ ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតដល់ការិយបរិច្ឆេទ ២០២៤ ហើយភាគលាភសម្រាប់ការិយបរិច្ឆេទ ២០២៥ នឹងត្រូវបានបន្តដូចតាមការអនុវត្តន៍ជាទូទៅរបស់ រ.ទ.ស.ភ។

រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)**

១៣. ភាគលាភ (ត)

ហេតុដូច្នោះ ភាគលាភបានទទួលស្គាល់ក្នុងអំឡុងការិយបរិច្ឆេទ គឺសម្រាប់ភាគហ៊ុនិកដទៃទៀតរបស់ រ.ទ.ស.ភ ក្នុងខណៈដែលចំណែកផ្នែករបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានផ្ទេរពីចំណេញរក្សាទុក ទៅទុនបម្រុងសម្រាប់ការអភិវឌ្ឍន៍របស់ រ.ទ.ស.ភ ដោយផ្ទាល់។

១៤. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

រ.ទ.ស.ភ មានប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធដូចខាងក្រោម៖

(ក) ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ

សាជីវកម្មដែលភ្ជាប់ទៅនឹងរាជរដ្ឋាភិបាល គឺមានពាក់ព័ន្ធជាមួយ រ.ទ.ស.ភ ដែលត្រូវបានកាន់កាប់ភាគហ៊ុនដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស្ថាប័នដែលគ្រប់គ្រងដោយផ្ទាល់ដោយរាជរដ្ឋាភិបាល ត្រូវបានសំដៅទាំងស្រុងជាស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹង រ.ទ.ស.ភ។

រាជរដ្ឋាភិបាល និងស្ថាប័នដែលគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នាដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺជាភាគីពាក់ព័ន្ធជាមួយនឹង រ.ទ.ស.ភ។ រ.ទ.ស.ភ បានធ្វើប្រតិបត្តិការជាមួយស្ថាប័នជាច្រើន ដែលរួមមានមិនត្រឹមតែការទិញទំនិញប៉ុណ្ណោះទេ ថែមទាំងរួមមានការប្រើប្រាស់ទឹកសាធារណៈ និងការដាក់ប្រាក់បញ្ញើ។

រាល់ប្រតិបត្តិការទាំងអស់ដែលបានកត់ត្រាដោយ រ.ទ.ស.ភ ជាមួយស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ គឺត្រូវបានធ្វើឡើងក្នុងសកម្មភាពអាជីវកម្មធម្មតារបស់ រ.ទ.ស.ភ ស្តីពីលក្ខខណ្ឌចរចា ឬលក្ខខណ្ឌប្រហាក់ប្រហែលនឹងស្ថាប័នផ្សេងទៀត ដែលមិនមែនជាស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ លើកលែងតែមានការបង្ហាញនៅកន្លែងផ្សេងទៀតនៅក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រ.ទ.ស.ភ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការផលិត និងការចែកចាយទឹកដែលជាផ្នែកមួយនៃប្រតិបត្តិការធម្មតារបស់ខ្លួន។ សេវាកម្មទាំងនេះត្រូវបានអនុវត្តជាប្រចាំ លើលក្ខខណ្ឌពាណិជ្ជកម្មដែលត្រូវបានអនុវត្តជាមួយអតិថិជនទាំងអស់។ ប្រតិបត្តិការទាំងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខខណ្ឌដែលមិនខុសគ្នាជាសារវន្តពីប្រតិបត្តិការជាមួយភាគីដែលមិនពាក់ព័ន្ធគ្នា។

ក្រៅពីប្រតិបត្តិការ និងសមតុល្យសំខាន់ៗនីមួយៗ ដូចបានបង្ហាញនៅកន្លែងណាមួយនៅក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល រ.ទ.ស.ភ មានប្រតិបត្តិការសំខាន់ៗជាសមូហភាព ប៉ុន្តែមិនមានប្រតិបត្តិការទោលសំខាន់ជាមួយភាគីពាក់ព័ន្ធទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)

១៤. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ (ត)

(ខ) លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗសរុបត្រូវបានវិភាគដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.៧៦៣.២៦៦	១.៧២៧.៣៩៣

១៥. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលដៅនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនតម្លៃជាអតិបរមាសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះ កាត់បន្ថយសក្តានុពលជាអប្បបរមានៃផលប៉ះពាល់មិនល្អដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់គោលដៅទាំងនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះ គណៈគ្រប់គ្រងបានបង្កើតគោលការណ៍លម្អិតដូចជា កម្រិតនៃសិទ្ធិអំណាច ការទទួលខុសត្រូវលើការត្រួតពិនិត្យ ការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមគោលដៅ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មដែលត្រូវទទួលពីអតិថិជន។ រយៈពេលឥណទានមានចំនួនមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូលបាន ដើម្បីកាត់បន្ថយហានិភ័យឥណទានអោយបានទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)**

១៥. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

- (ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យលំហូរសាច់ប្រាក់
 ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យលំហូរសាច់ប្រាក់ កើតឡើងពីការគ្រប់គ្រងរបស់
 រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការ
 បំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។
 រ.ទ.ស.ភ គ្រប់គ្រងទិន្នន័យកាលវសានរបស់បំណុល លំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់
 នៃមូលនិធិយ៉ាងសកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការ ការវិនិយោគ និងហិរញ្ញប្បទាន។ នៅ
 ក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់
 និងសាច់ប្រាក់សមមូលគ្រប់គ្រាន់ សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។
- (គ) ហានិភ័យអត្រាការប្រាក់
 ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃ
 ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួល ដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់
 ទីផ្សារ។
 ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ជាចម្បងទាក់ទងនឹងប្រាក់កម្ចី។ រ.ទ.ស.ភ
 គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើទីផ្សារបំណុល
 ហើយសំខាន់ជាងនេះទៀត គឺរក្សាអោយបានការលាយឡំគ្នារបស់អត្រាការប្រាក់ថេរ និងអត្រាការប្រាក់
 អថេររបស់កម្ចីដោយប្រុងប្រយ័ត្ន។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដើម្បីកាត់
 បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។
- (ឃ) តម្លៃសមស្រប
 តារាងខាងក្រោមបង្ហាញពីតម្លៃយោង និងតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល
 ហិរញ្ញវត្ថុ។ វាមិនរាប់បញ្ចូលព័ត៌មានអំពី តម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល
 ហិរញ្ញវត្ថុដែលមិនត្រូវបានវាស់វែងតាមវិធីសាស្ត្រតម្លៃសមស្របទេ ប្រសិនបើតម្លៃយោង គឺជាការប៉ាន់
 ប្រមាណសមហេតុផលនៃតម្លៃសមស្រប។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)

១៥. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) តម្លៃសមស្រប (ត)

គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ ទ្រព្យសកម្មកិច្ចសន្យា ឥណទានផ្តល់ឱ្យបុគ្គលិក ការវិនិយោគរយៈពេលខ្លី សាច់ប្រាក់ និងសាច់ប្រាក់សមមូល គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និង គណនីត្រូវទូទាត់ផ្សេងៗ បំណុលកិច្ចសន្យា មិនត្រូវបានបញ្ចូលក្នុងតារាងខាងក្រោមទេ។ តម្លៃយោងទាំងនេះ គឺជាការប៉ាន់ប្រមាណសមហេតុផលនៃតម្លៃសមស្រប។

	តម្លៃសមស្របនៃ ឧបករណ៍ហិរញ្ញវត្ថុ មិនប្រើប្រាស់	
	តម្លៃយោង គិតជាពាន់រៀល	វិធីសាស្ត្រតម្លៃសមស្រប គិតជាពាន់រៀល
ប្រាក់កម្ចី		
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	៩៦៨.៨៦៩.៤៤៦	៩៧៨.៣២៥.៨៤៩
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៨១៣.៤៨៨.២៦៨	៨២១.៤៤៦.២៣៨

តម្លៃសមស្រប កម្រិតទី៣

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុមិនប្រើប្រាស់វិធីសាស្ត្រតម្លៃសមស្រប

តម្លៃសមស្របនៃប្រាក់កម្ចី ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រអប្បហារលំហូរសាច់ប្រាក់ ដោយផ្អែកលើអត្រាអប្បហារ ដែលឆ្លុះបញ្ចាំងអំពីអត្រាកម្ចីរបស់អ្នកបោះផ្សាយនៅចុងគ្រាវាយការណ៍។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ត)

១៦. ចំណាយជាប់កិច្ចសន្យា

នៅចុងត្រីមាសនៃការិយបរិច្ឆេទនេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២១
	គិតជាពាន់រៀល	គិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	១២៨.៩៧៩.០៩៣	៤៤៥.៣៦៧.៧៧៦
សេវាផ្តល់ការប្រឹក្សាយោបល់	២៨.២៩០.២៤៥	៨.៩៥៧
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.០៦៨	១.០៥៧
	១៥៧.២៧០.៤០៦	៤៥៤.៣៧៧.៧៩០

១៧. ព័ត៌មានតាមផ្នែក

ព័ត៌មានតាមផ្នែកមិនបានបង្ហាញ ដោយសារ រ.ទ.ស.ភ បានពាក់ព័ន្ធយ៉ាងសំខាន់នៅក្នុងដំណើរការ និងការចែកចាយទឹក សម្រាប់ប្រើប្រាស់ជាទូទៅ ដល់សាធារណជននៅក្នុងរាជធានីភ្នំពេញ និងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្នុងផ្នែកអាជីវកម្មតែមួយ និងមានសង្គតិភាពស្របនឹងការអនុវត្តបច្ចុប្បន្ននៃរបាយការណ៍ផ្ទៃក្នុង។ រ.ទ.ស.ភ ធ្វើប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា។

១៨. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបជាក់លាក់ត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីអនុលោមតាមការបង្ហាញនៃពេលបច្ចុប្បន្ន។

១៩. ការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

Baker Tilly (Cambodia) Co., Ltd.
Certified Public Accountants
No. 87, Street 294,
Sangkat Boeung Keng Kang 1,
120102, Khan Boeung Keng Kang,
Phnom Penh, Cambodia.

T: +855 23 987 100/
+855 23 987 388

info@bakertilly.com.kh
www.bakertilly.com.kh

លេខចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩ Et/២០១២

**របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
ជូនចំពោះសមាជិកនៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (រ.ទ.ស.ភ) នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេលសម្រាប់រយៈពេល ៩ខែ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលពាក់ព័ន្ធ (ត្រូវបានគេស្គាល់ថាជា "ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ")។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញភាពសមស្របនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ ដោយផ្អែកលើការត្រួតពិនិត្យឡើងវិញរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាមស្តង់ដារអន្តរជាតិលើការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួមមាន ការចោទសួរឬគ្រឿងដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផល យើងខ្ញុំមិនអាចធ្វើការធានាថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានក្នុងកំឡុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនអាចបញ្ចេញមតិយោបល់សវនកម្មនោះទេ។

លេខចុះបញ្ជីពាណិជ្ជកម្ម៖ Co.០៨៣៩ Et/២០១២

**របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
ជូនចំពោះសមាជិកនៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ត)**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើឲ្យយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេប
ចន្លោះពេលរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះមិនបានបង្ហាញនូវភាពសមស្របគ្រប់ទិដ្ឋភាពជាសារវន្តទាំង
អស់ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល
នោះទេ។



បេកយើរ ធីលី (ខេមបូឌា) ឯ.ក
គណនេយ្យករជំនាញ



Oknha Tan Khee Meng
គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ០៤ NOV 2022



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ត)



: + ៨៥៥ (២៣) ៧២៤ ០៤៦



: ir@ppwsa.com.kh



: WWW.PPWSA.COM.KH

អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា